



ព្រះរាជក្រម

យើង

នស/រកម/០៨២២/០១០

រដ្ឋសភា	
ចល	លេខ <u>២០៧</u>
	ថ្ងៃទី <u>២៩</u> ខែ <u>០៩</u> ឆ្នាំ <u>២០២២</u>
	បញ្ជូនទៅ <u>ស.វ</u>

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឱ្យប្រើ

ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យ ចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នាសម័យប្រជុំ ពេញអង្គលើកទី៩ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖



ច្បាប់
ស្តីពី

ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ



ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

ច្បាប់នេះមានគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាព ដោយកំណត់ក្របខ័ណ្ឌច្បាប់ ស្ថាប័នជាគោលយន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ សំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា ២ .-

ច្បាប់នេះជាច្បាប់គោលមានវិសាលភាពអនុវត្តចំពោះចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ ដែលអនុវត្តដោយក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ ក្រុមហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច អង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត និងភាគីឯកជនពាក់ព័ន្ធ ដែលស្ថិតក្រោមអធិបតេយ្យភាព និង/ឬយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា ៣ .-

បច្ចេកសព្ទសំខាន់ៗដែលប្រើក្នុងច្បាប់នេះ មាននិយមន័យកំណត់ក្នុងសទ្ទានុក្រម ដែលជាឧបសម្ព័ន្ធនៃច្បាប់នេះ។

ជំពូកទី២
ចំណូលមិនមែនសារពើពន្ធ
ផ្នែកទី១
ប្រភេទចំណូលមិនមែនសារពើពន្ធ


មាត្រា ៤ .-

ចំណូលមិនមែនសារពើពន្ធ ត្រូវបានបែងចែក ដូចខាងក្រោម៖

- ១- ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ។
- ២- ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត។
- ៣- ចំណូលពីសេវាសាធារណៈ។
- ៤- ចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្ម។

ចំណូលមិនមែនសារពើពន្ធដទៃទៀត ដូចមានកំណត់ក្នុងមាត្រា ៣៣ នៃច្បាប់នេះ។

ចំណូលមិនមែនសារពើពន្ធ ដែលជាប្រភេទចំណូលថ្មី ក្រៅពីប្រភេទចំណូលមិនមែនសារពើពន្ធខាងលើ ត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។



ផ្នែកទី២
ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ

មាត្រា៥ .-

ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ មានជាអាទិ៍៖

- ១- ចំណូលពីការលក់ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។
- ២- ចំណូលពីការជួលទ្រព្យសម្បត្តិរដ្ឋ។
- ៣- ចំណូលពីសម្បទានសេវាសាធារណៈ។
- ៤- ចំណូលពីធនធានធម្មជាតិ។
- ៥- ចំណូលផ្សេងៗទៀតដែលមានចែងក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ។

មាត្រា៦ .-

ចំណូលពីការលក់ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាចំណូលដែលទទួលបានមកពីការលក់ ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាចលនទ្រព្យនិងអចលនទ្រព្យ។

ការលក់ ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ត្រូវអនុវត្តតាមវិធាននិងនីតិវិធីដូចមានកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

មាត្រា៧ .-

ចំណូលពីការលក់ ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាចលនទ្រព្យ មានជាអាទិ៍៖

- ការលក់ឯកសារ ឬលក់បត្រ ឬលិខិតបោះពុម្ពផ្សេងៗ
- ផលបានពីការលក់ទ្រព្យសម្បត្តិកម្ទេចកម្ទី សត្វពាហនៈ
- ការលក់ផលិតផលកសិកម្ម
- ផលបានពីការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋជាចលនទ្រព្យ
- ការលក់ចលនទ្រព្យ ដែលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដទៃទៀត។

មាត្រា៨ .-

ចំណូលពីការលក់ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាអចលនទ្រព្យ មានជាអាទិ៍៖

- ចំណូលពីការលក់ដី ឬប្រាក់លម្អៀងពីការដោះដូរដី និង/ឬសំណង់អគារ
- ផលបានពីការជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដទៃទៀត។

មាត្រា៩ .-

ចំណូលពីការជួលទ្រព្យសម្បត្តិរដ្ឋ ជាចំណូលដែលទទួលបានមកពីថ្លៃជួល ភាគចំណែករបស់រដ្ឋ និងការបែងចែកផលចំណេញ ដូចមានចែងក្នុងកិច្ចសន្យាឬកិច្ចព្រមព្រៀងនៃការជួលទ្រព្យសម្បត្តិរដ្ឋជាចលនទ្រព្យនិង/ឬអចលនទ្រព្យ មានជាអាទិ៍៖

- ការជួលដីនិងអគារ
- ការជួលអគារឬសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ

ការជួលសម្ភារៈបរិក្ខារ មធ្យោបាយដឹកជញ្ជូន និងគ្រឿងចក្រ
ជាទ្រព្យសម្បត្តិរដ្ឋជាចលនទ្រព្យនិងអចលនទ្រព្យដទៃទៀត។

ការជួលទ្រព្យសម្បត្តិរដ្ឋ ត្រូវអនុវត្តតាមវិធាននិងនីតិវិធី ដូចមានកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត



(Handwritten signature)

មាត្រា ១០ .-

ចំណូលពីការជួលដីនិងអគារ ជាចំណូលដែលទទួលបានមកពីការជួលដីទំនេរបស់រដ្ឋឬការជួលដីមានអគារ ដែលជាការជួលដីនិងអគារទាំងមូលរបស់រដ្ឋ។

មាត្រា ១១ .-

ចំណូលពីការជួលអគារឬសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាចំណូលដែលទទួលបានមកពីការជួលផ្នែកនៃ អគារឬសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានជាអាទិ៍ ការជួលការិយាល័យ ការជួលអាហារដ្ឋាន ការជួលកន្លែង ផ្សព្វផ្សាយ ការជួលកន្លែងលក់ដូរ ឬការជួលសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

មាត្រា ១២ .-

ចំណូលពីការជួលសម្ភារៈបរិក្ខារ មធ្យោបាយដឹកជញ្ជូន និងគ្រឿងចក្រ ជាចំណូលដែលទទួលបានមកពីការ ជួលសម្ភារៈ មធ្យោបាយដឹកជញ្ជូន និងគ្រឿងចក្ររបស់រដ្ឋ មានជាអាទិ៍ បរិក្ខារបច្ចេកទេសនិងឧស្សាហកម្ម យានយន្ត ម៉ាស៊ីនស្រួច ប្រាក់ទំរ។

មាត្រា ១៣ .-

ចំណូលពីសម្បទានសេវាសាធារណៈ ចែកចេញជាចំណូលពីគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងចំណូល ពីសម្បទានគ្រប់គ្រងសេវាសាធារណៈ ដែលមានដូចខាងក្រោម៖

ក ចំណូលពីគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ជាចំណូលដែលទទួលបានមកពីគម្រោងវិនិយោគ ដូចមាន កំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធពាក់ព័ន្ធនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និង/ឬការផ្គត់ផ្គង់សេវាសាធារណៈ មានជាអាទិ៍៖

- ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈបម្រើដល់វិស័យដឹកជញ្ជូននិងវិស័យភស្តុភារកម្ម មានជាអាទិ៍ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក អាកាសយានដ្ឋាន កំពង់ផែ ចំណតសាធារណៈ ព្រែកជីក
- ហេដ្ឋារចនាសម្ព័ន្ធប្រៃសណីយ៍និងទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល
- ការផលិត ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនី បំពង់បង្ហូរប្រេងនិងឧស្ម័ន និងសេវាសាធារណៈ ផ្សេងទៀត ក្នុងវិស័យរ៉ែនិងថាមពល
- ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ប្រព័ន្ធលូ ប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធបូមស្តារប្រព្រឹត្តិកម្មទឹក កខ្វក់ ការគ្រប់គ្រងសំណល់ និងសេវាសាធារណៈផ្សេងទៀតបម្រើឱ្យកិច្ចគាំពារបរិស្ថាន
- ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យសុខាភិបាល វិស័យអប់រំ វិស័យការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យទេសចរណ៍ វិស័យវប្បធម៌និងសិល្បៈ វិស័យកីឡា និងលំនៅឋានសង្គម
- ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានជាអាទិ៍ តំបន់សេដ្ឋកិច្ចពិសេស សួនបណ្តុះឧស្សាហកម្មធុនតូចនិងមធ្យម សួនបច្ចេកវិទ្យានិងនវានុវត្តន៍
- ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងសេវាមន្ទីរពិសោធន៍ ការគាំទ្រការកែច្នៃ ការរក្សាផលិតផល និងការជំរុញ ពាណិជ្ជកម្ម
- ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យកសិកម្មនិងប្រព័ន្ធធារាសាស្ត្រ
- ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈផ្សេងទៀតដែលច្បាប់ដោយឡែកអនុញ្ញាត។

រៀបរៀងតែមានកំណត់នៅក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំណូលពីគម្រោងភាពជាដៃគូរវាង រដ្ឋនិងឯកជន មានរូបភាពជាភាគចំណែករបស់រដ្ឋដែលគិតជាភាគរយនៃចំណូលដុលតាមការព្រមព្រៀងរវាងភាគីរដ្ឋ និងឯកជន។

គ ចំណូលពីគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ត្រូវអនុវត្តតាមវិធាននិងនីតិវិធី ដូចមានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។



[Handwritten signature]

ខ.ចំណូលពីសម្បទានគ្រប់គ្រងសេវាសាធារណៈ ជាចំណូលទទួលបានមកពីការប្រគល់សិទ្ធិជូនបុគ្គលឯកជន ដើម្បីធ្វើអាជីវកម្មលើទ្រព្យសម្បត្តិរដ្ឋ ឬសេវាសាធារណៈដែលពុំមែនជាសេវាអធិបតេយ្យរបស់រដ្ឋ តាមរយៈលិខិត គតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ក្នុងគោលដៅបម្រើសេវាសាធារណៈជូនដល់សាធារណជន ប្រកបដោយ ប្រសិទ្ធភាពនិងសក្តិសិទ្ធភាព ដែលមានជាអាទិ៍ ផ្សារ កំពង់ចម្លង ចំណតយានជំនិះ ចំណតជលយាន មជ្ឈមណ្ឌល បែងចែកផលនេសាទ សត្វឃាតដ្ឋាន អនាម័យសត្វ ទីលានទុកដាក់សំរាមសំណល់រឹងទីប្រជុំជន ស្ថានីយផ្ទេរសំរាម សំណល់រឹងទីប្រជុំជន សេវាអនាម័យ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ វៀរលែងតែសេវាសាធារណៈដែលមាន កំណត់ក្នុងចំណុច ក ខាងលើ។ ចំណូលនេះ ត្រូវបានកំណត់ក្នុងទម្រង់ជាការបែងចែកផល ដែលរដ្ឋទទួលបាន ចំណូលអាស្រ័យទៅតាមកំណើនអាជីវកម្មរបស់បុគ្គលឯកជន។

ការគ្រប់គ្រងសម្បទានគ្រប់គ្រងសេវាសាធារណៈ ត្រូវអនុវត្តតាមវិធាននិងនីតិវិធី ដូចមានកំណត់ក្នុងច្បាប់និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

មាត្រា ១៤ .-

ចំណូលពីសម្បទានគ្រប់គ្រងសេវាសាធារណៈ ត្រូវបានបែងចែកជាប្រភេទចំណូល មានជាអាទិ៍ ៖

- ចំណូលពីចំណតយានជំនិះ ជាចំណូលដែលទទួលបានមកពីការផ្តល់សិទ្ធិរបស់រដ្ឋលើការធ្វើអាជីវកម្ម ចំណតយានជំនិះគ្រប់ប្រភេទ ដូចជា រថយន្ត ម៉ូតូ កង់ជាដើម ជូនដល់បុគ្គលឯកជន
- ចំណូលពីចំណតជលយាន ជាចំណូលដែលទទួលបានមកពីការផ្តល់សិទ្ធិរបស់រដ្ឋលើការធ្វើអាជីវកម្ម ទូក កាណូត កប៉ាល់ ការប្រើប្រាស់កំពង់ផែ ចំណតជើងទឹក ជូនដល់បុគ្គលឯកជន
- ចំណូលពីសត្វឃាតដ្ឋាន ជាចំណូលទទួលបានមកពីកន្លែងធ្វើអាជីវកម្មពិឃាតសត្វនៅតាមសត្វឃាតដ្ឋាន
- ចំណូលពីការជួលកន្លែងលក់ដូរក្នុងផ្សារ ជាចំណូលដែលទទួលបានមកពីការជួលតូប រាន ស្តង់ កន្លែង លក់ដូរក្នុងផ្សារដទៃទៀត
- ចំណូលពីកំពង់ចម្លង ជាចំណូលដែលទទួលបានមកពីការបម្រើសេវាកម្មចម្លងអ្នកធ្វើដំណើរ សត្វពាហនៈ សម្ភារៈ និងយានយន្តគ្រប់ប្រភេទ នៅតាមកំពង់ដ ដទទឹង ដបណ្តោយដែលរដ្ឋបានកំណត់
- ចំណូលពីមជ្ឈមណ្ឌលបែងចែកផលនេសាទ ជាចំណូលដែលទទួលបានមកពីអាជីវកម្មដែលធ្វើការប្រមូល ផ្គុំ និងបែងចែកការប្រើប្រាស់ផលនេសាទដែលរដ្ឋបានកំណត់
- ចំណូលពីភាស៊ីផ្សារ ជាចំណូលដែលទទួលបានមកពីការប្រមូលពីអាជីវករលក់ដូរក្នុងនិងក្រៅផ្សារដែល រដ្ឋបានកំណត់
- ចំណូលពីអនាម័យសត្វ ជាចំណូលដែលទទួលបានមកពីការត្រួតពិនិត្យសុខភាពសត្វនៅសត្វឃាតដ្ឋាន ឬបានមកពីការត្រួតពិនិត្យអនាម័យសត្វតាមការដឹកជញ្ជូន នាំចេញ នាំចូល
- ចំណូលពីទីលានទុកដាក់សំរាម និងចំណូលពីស្ថានីយផ្ទេរសំរាមជាចំណូលដែលទទួលបានមកពីការ ផ្តល់កន្លែងទុកដាក់ កន្លែងផ្ទេរនិងការទាញយកធនធានឬប្រព្រឹត្តិកម្មសំរាម សំណល់រឹងទីប្រជុំជនសម្រាប់ បុគ្គលដែលប្រើប្រាស់ទីតាំង

ចំណូលពីសេវាអនាម័យ ជាចំណូលដែលទទួលបានមកពីកម្រៃសេវាប្រមូលសំរាមតាមលំនៅឋាន និង អាជីវកម្មដ្ឋានផ្សេងៗ

ចំណូលពីសម្បទានដទៃទៀតរបស់រដ្ឋ ដែលពាក់ព័ន្ធនឹងសេវាសាធារណៈ។



មាត្រា ១៥ .-

ចំណូលពីធនធានធម្មជាតិ ជាចំណូលដែលទទួលបានមកពីការចាត់ចែងលើធនធានធម្មជាតិ មានជាអាទិ៍ សម្បទានរ៉ែ ចំណូលពីប្រេងកាត សម្បទានដីសេដ្ឋកិច្ច ផលព្រៃឈើ អនុផលព្រៃឈើ ផលពីនេសាទ ធនធានកម្រ និងធនធានធម្មជាតិដទៃទៀត តាមរយៈលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ក្នុងទម្រង់ជាកម្រៃសួយសារ ឬការបង់ថ្លៃឈ្នួល ឬបុព្វលាភ ឬភាគចំណែករបស់រដ្ឋ ឬការបែងចែកផល ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមាន។

មាត្រា ១៦ .-

ចំណូលពីធនធានធម្មជាតិ ត្រូវបានបែងចែកជាប្រភេទចំណូល មានជាអាទិ៍៖

- ផលពីព្រៃឈើ មានជាអាទិ៍ ចំណូលពីការលក់ឈើឈរ សួយសារ បុព្វលាភ ផលព្រៃឈើ អនុផលព្រៃឈើ
- ចំណូលពីប្រេងកាត មានជាអាទិ៍ ចំណូលបានមកពីការធ្វើអាជីវកម្មប្រេងកាតដោយរដ្ឋ ថ្លៃឈ្នួលផ្ទៃក្រឡាប្រេងកាត ចំណូលពីសួយសារប្រេងកាត ចំណូលពីចំណែកផលប្រេងកាតរបស់រដ្ឋ ប្រាក់រង្វាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងកាត
- ចំណូលពីសម្បទានរ៉ែ មានជាអាទិ៍ ចំណូលបានមកពីថ្លៃឈ្នួលផ្ទៃក្រឡាសម្រាប់ដំណាក់កាលស្វែងរករ៉ែ និងដំណាក់កាលធ្វើអាជីវកម្មធនធានរ៉ែ ចំណូលទទួលបានពីសួយសារផលិតផលរ៉ែ ភាគចំណែករបស់រដ្ឋពីការធ្វើអាជីវកម្មធនធានរ៉ែ
- ចំណូលពីសម្បទានដីសេដ្ឋកិច្ច ជាចំណូលបានមកពីកិច្ចសន្យានិងកិច្ចព្រមព្រៀងសម្បទានដីសេដ្ឋកិច្ច
- ផលពីនេសាទ ជាចំណូលបានមកពីការជួលឡូត៍នេសាទ
- ចំណូលពីធនធានកម្រ មានជាអាទិ៍ ចំណូលបានមកពីហ្វ្រេកង់សំរិទ្យ
- ចំណូលបានមកពីការប្រើប្រាស់សេវាប្រព័ន្ធអេកូឡូស៊ី
- ចំណូលបានមកពីធនធានធម្មជាតិដទៃទៀត។

មាត្រា ១៧ .-

វិធាននិងនីតិវិធីនៃការគ្រប់គ្រងចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ត្រូវកំណត់ដោយអនុក្រឹត្យ។

ផ្នែកទី ៣

ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត

មាត្រា ១៨ .-

ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត រួមមាន ចំណូលដែលទទួលបានមកពីការបង់៖

- ភាគលាភឬអតិរេកសាច់ប្រាក់
- ភាគរំលឹកនៃទុនទំនេរ
- ការបង់សាច់ប្រាក់ និងសមមូលសាច់ប្រាក់ក្រោយពីសហគ្រាសនិងអង្គភាពត្រូវបានរំលាយ។



មាត្រា ១៩ .-

ការបង់ភាគលាភឬអតិរេកសាច់ប្រាក់ និងភាគលើសនៃទុនទំនេរ ត្រូវអនុវត្តតាមបែបបទនិងនីតិវិធីដែលកំណត់ ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាព ស្វ័យភាពហិរញ្ញវត្ថុដទៃទៀត។

មាត្រា ២០ .-

ក្នុងករណីដែលច្បាប់ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបង្កើតសហគ្រាសសាធារណៈឬអង្គភាពស្វ័យភាព ហិរញ្ញវត្ថុដទៃទៀត ពុំបានចែងអំពីការកំណត់បែងចែកភាគលាភតាមអត្រាកំណត់គិតជាភាគរយនៃប្រាក់ចំណេញសុទ្ធ ឬអតិរេកនោះ និងវៀរលែងតែមានការសម្រេចដោយឡែករបស់រាជរដ្ឋាភិបាល សហគ្រាសសាធារណៈឬអង្គភាព ស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ត្រូវមានកាតព្វកិច្ចបង់ភាគលាភឬអតិរេកសាច់ប្រាក់ ចូលថវិការដ្ឋយ៉ាងតិចចំនួន ១០% (ដប់ភាគរយ) នៃប្រាក់ចំណេញសុទ្ធឬអតិរេកសាច់ប្រាក់ បន្ទាប់ពីក្រុមប្រឹក្សាភិបាលឬគណៈគ្រប់គ្រងបានពិនិត្យនិងអនុម័ត លើតុល្យការនិងគណនីលទ្ធផលនៃការិយបរិច្ឆេទ។

មាត្រា ២១ .-

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានសិទ្ធិសម្រេចក្នុងការកំណត់ឱ្យសហគ្រាសសាធារណៈនិងអង្គភាព ស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ធ្វើការបង់មួយចំណែក ឬទាំងអស់ នូវភាគលើសនៃទុនទំនេរ ចូលថវិកាជាតិ ក្នុងករណី ពិនិត្យឃើញថា សហគ្រាសសាធារណៈឬអង្គភាពស្វ័យភាពហិរញ្ញវត្ថុណាដែលពុំមានតម្រូវការចាំបាច់សម្រាប់វិនិយោគ ឬអភិវឌ្ឍសហគ្រាសសាធារណៈឬអង្គភាពស្វ័យភាពហិរញ្ញវត្ថុរបស់ខ្លួន។

មាត្រា ២២ .-

វៀរលែងតែមានបដិប្បញ្ញត្តិដែលចែងដោយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការរំលាយសហគ្រាសសាធារណៈ ក្រុមហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិចឬអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត សមមូលសាច់ ប្រាក់ដែលជាចំណែករបស់ភាគីរដ្ឋ ត្រូវបង្វែរចូលគណនីទោលរតនាគារ។ រីឯទ្រព្យសកម្មដែលជាចលនទ្រព្យនិង អចលនទ្រព្យ ត្រូវបង្វិលចូលជាកម្មសិទ្ធិរបស់រដ្ឋវិញ ក្រោយពីបានធ្វើការជម្រះបញ្ជីតាមនីតិវិធីជាធរមាន និងស្រប តាមលក្ខន្តិកៈរបស់សហគ្រាសឬរបស់ក្រុមហ៊ុន ឬការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃ ទៀតនោះ។

មាត្រា ២៣ .-


សហគ្រាសសាធារណៈ ក្រុមហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច និងអង្គភាពស្វ័យភាព ហិរញ្ញវត្ថុដទៃទៀត ដែលយឺតយ៉ាវឬខកខានក្នុងការបង់ចំណូលចូលថវិការដ្ឋ ដូចមានចែងក្នុងផ្នែកទី៣នៃជំពូកទី២ នៃច្បាប់នេះ ត្រូវចាត់ទុកជាបំណុលមិនមែនសារពើពន្ធ ដូចមានកំណត់ក្នុងជំពូកទី៥នៃច្បាប់នេះ។

ផ្នែកទី៤

ចំណូលពិសេសសាធារណៈ

មាត្រា ២៤ .-

ចំណូលពិសេសសាធារណៈ ជាចំណូលដែលប្រមូលបានមកពីការបង់កម្រៃនៃការប្រើប្រាស់សេវាសាធារណៈដោយ បុគ្គលិករដ្ឋបាលនីតិបុគ្គលសម្រាប់សេវាបង់ថ្លៃរបស់រដ្ឋ។ ការផ្តល់សេវាសាធារណៈនិងការប្រមូលចំណូលពិសេស សាធារណៈ ត្រូវអនុវត្តដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅបម្រើផលប្រយោជន៍ទូទៅ។ ការប្រើប្រាស់សេវាសាធារណៈ ជាកម្មវត្ថុដែលត្រូវកំណត់ដោយប្រកាសអនុរក្សក្រសួងរាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុឬប្រធានស្ថាប័នសាមី។



មាត្រា ២៥ .-

សេវាសាធារណៈដែលផ្តល់ដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំជាកម្រងសេវាសាធារណៈ និងផ្សព្វផ្សាយជាសាធារណៈដោយមានរាយការណ៍ប្រភេទសេវា តម្លៃសេវា ឬតម្លៃអតិបរមានៃសេវារយៈពេលអតិបរមា នៃការផ្តល់សេវា និងសុពលភាពនៃសេវាទៅតាមប្រភេទសេវាសាធារណៈនីមួយៗ។

មាត្រា ២៦ .-

សេវាសាធារណៈ អាចត្រូវបានផ្តល់ដោយភាគីឯកជន តាមរយៈកិច្ចសន្យាដែលធ្វើឡើងរវាងភាគីឯកជននិងក្រសួង ស្ថាប័នឬរាងការណ៍ឯកជននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា ២៧ .-

វិធាននិងនីតិវិធីនៃការគ្រប់គ្រងនិងចាត់ចែងចំណូលពីសេវាសាធារណៈ ត្រូវកំណត់ដោយអនុក្រឹត្យ។

**ផ្នែកទី៥
ចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្ម**

មាត្រា ២៨ .-

វៀរលែងតែការពិន័យនិងការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងចំណូលសារពើពន្ធ ចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្ម មានជាអាទិ៍ ចំណូលពីការដាក់ពិន័យ ចំណូលពីការផ្ដន្ទាទោសពិន័យជាប្រាក់ ចំណូលពីការរឹបអូស ផលពីការពិន័យផ្សេងៗ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាជាតិ។

មាត្រា ២៩ .-

ចំណូលពីការដាក់ពិន័យ ជាចំណូលមិនមែនសារពើពន្ធ ដែលប្រមូលបានមកពីការពិន័យអន្តរការណ៍ចំពោះការប្រព្រឹត្តល្មើសនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ការពិន័យជាប្រាក់ចំពោះការមិនគោរពតាមលក្ខខណ្ឌដែលមានចែងក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធនានា រួមទាំងការប្រាក់លើទឹកប្រាក់ដាក់ពិន័យ ដែលអនុវត្តដោយក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច។

មាត្រា ៣០ .-

ចំណូលពីការផ្ដន្ទាទោសពិន័យជាប្រាក់ ជាចំណូលមិនមែនសារពើពន្ធដែលប្រមូលបានតាមរយៈសេចក្តីសម្រេចរបស់តុលាការមានសមត្ថកិច្ច ចំពោះការប្រព្រឹត្តល្មើសនឹងច្បាប់ និង/ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

មាត្រា ៣១ .-

ចំណូលពីការរឹបអូស មានជាអាទិ៍៖

- ចំណូលពីការរឹបអូសប្រាក់កក់ ជាចំណូលដែលទទួលបានមកពីការរឹបអូសប្រាក់កក់នៃការដេញថ្លៃនិងប្រាក់កក់ធានាការអនុវត្តកិច្ចសន្យា
- ចំណូលពីការរឹបអូសទ្រព្យសម្បត្តិ ជាចំណូលដែលទទួលបានមកពីការរឹបអូសទ្រព្យសម្បត្តិជាហិរញ្ញវត្ថុបទល្មើសនិងពីការចាត់ចែងទ្រព្យសម្បត្តិរឹបអូសជាចលនទ្រព្យនិងអចលនទ្រព្យបទល្មើស មានជាអាទិ៍ បទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ បទល្មើសដទៃទៀត។



និងនីតិវិធីនៃការគ្រប់គ្រងចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្ម ត្រូវកំណត់ដោយអនុក្រឹត្យ។

[Handwritten signature]

ផ្នែកទី៦
ចំណូលមិនមែនសារពើពន្ធដទៃទៀត

មាត្រា៣៣ .-

ចំណូលមិនមែនសារពើពន្ធដទៃទៀត ជាចំណូលដែលទទួលបានជាអាទិ៍មកពី៖

- ១-ទ្រព្យនិទាឃាទ។
- ២-ទ្រព្យគ្មានម្ចាស់គ្រប់គ្រង។
- ៣-ប្រទានកម្ម។
- ៤-អថ្មីយទាន។
- ៥-វិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
- ៦-វិស័យល្បែងពាណិជ្ជកម្ម។
- ៧-ផលហិរញ្ញវត្ថុ។
- ៨-ផលផ្សេងៗ និងផលពិសេសដទៃទៀត។
- ៩-មូលនិធិទៅតាមវិស័យពាក់ព័ន្ធ។

មាត្រា៣៤ .-

ចំណូលពីទ្រព្យនិទាឃាទ ជាចំណូលទទួលបានមកពីការចាត់ចែងទ្រព្យដែលពុំមានសន្តតិជនដែលត្រូវក្លាយមកជាទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

មាត្រា៣៥ .-

ចំណូលពីទ្រព្យគ្មានម្ចាស់គ្រប់គ្រង ជាចំណូលទទួលបានមកពីការចាត់ចែងទ្រព្យដែលក្លាយមកជាទ្រព្យសម្បត្តិរដ្ឋដោយហេតុផលទ្រព្យនោះពុំមានម្ចាស់គ្រប់គ្រង ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

មាត្រា៣៦ .-

ចំណូលពីប្រទានកម្ម ជាចំណូលដែលទទួលបានមកក្រោមទម្រង់ជាអំណោយជាហិរញ្ញវត្ថុ និងចំណូលពីការចាត់ចែងទ្រព្យជាចលនទ្រព្យឬអចលនទ្រព្យ ដែលទទួលបានពីប្រទានកម្មសម្រាប់ជាគុណប្រយោជន៍ដល់ថវិកាជាតិ។


មាត្រា៣៧ .-

អថ្មីយទាន ជាចំណូលដែលទទួលបានមកក្រោមទម្រង់ជាអំណោយជាហិរញ្ញវត្ថុដែលទទួលបានតាមរយៈមតកសាសន៍ និងចំណូលពីការចាត់ចែងទ្រព្យជាចលនទ្រព្យឬអចលនទ្រព្យ ដែលទទួលបានតាមរយៈមតកសាសន៍ ដោយអនុលោម តាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាជាតិ។

មាត្រា៣៨ .-

ចំណូលពីវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ជាចំណូលដែលទទួលបានជាអាទិ៍មកពី វិស័យធានារ៉ាប់រង និងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរិក្ខេបបាលកិច្ច វិស័យគណនេយ្យនិងសវនកម្ម វិស័យអចលនវត្ថុ វិស័យបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន ក្រៅពីចំណូលដែលមានកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ចំណូលពីវិស័យល្បែងពាណិជ្ជកម្ម ជាចំណូលដែលទទួលបានមកពីល្បែងកាស៊ីណូ ល្បែងក្បាល ល្បែងផ្សេងសំណាង និងល្បែងអាកាសដទៃទៀត ក្រៅពីចំណូលដែលមានកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។



[Handwritten signature]

មាត្រា ៤០ .-

ផលហិរញ្ញវត្ថុ ជាចំណូលដែលបានមកពីការយកអតិរេកសាច់ប្រាក់បណ្តោះអាសន្នទៅវិនិយោគលើមូលបត្រ អាចជួញដូរបាន អត្រាការប្រាក់លើចំណូល និងកម្រៃដទៃទៀតដែលបានមកពីប្រតិបត្តិការហិរញ្ញវត្ថុ។

មាត្រា ៤១ .-

ផលផ្សេងៗនិងផលពិសេស ជាចំណូលដែលទទួលបានមកពីការបង់អតិរេកថវិការបស់រដ្ឋបាលថ្នាក់ជាតិនិង រដ្ឋបាលថ្នាក់ក្រោមជាតិ ចំណូលពីការបង់អតិរេករបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពសាធារណៈប្រហាក់ប្រហែល ទឹកប្រាក់បង្វិលចូលថវិការដ្ឋ ដោយការបើកផ្តល់លើសសម្រាប់ការអនុវត្តគម្រោង និងផល ឬចំណូលផ្សេងៗទៀត ដែលត្រូវបានកំណត់ដោយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

មាត្រា ៤២ .-

មូលនិធិទៅតាមវិស័យពាក់ព័ន្ធ ជាចំណូលមិនមែនសារពើពន្ធដែលប្រមូលបានពីការបង់ប្រាក់ពីវិស័យឯកជន និងសាធារណៈ ផ្អែកតាមកាតព្វកិច្ច ឬតាមគោលការណ៍ស្ម័គ្រចិត្ត ដែលមានកំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិន មែនសារពើពន្ធ ឬក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

មាត្រា ៤៣ .-

វិធាននិងនីតិវិធីនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធពីទ្រព្យនិមាណ ទ្រព្យគ្មានម្ចាស់ ប្រទានកម្ម អថ្មយទាន វិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ វិស័យល្បែងពាណិជ្ជកម្ម ផលហិរញ្ញវត្ថុ និងផលផ្សេងៗនិងផល ពិសេស ត្រូវកំណត់ដោយអនុក្រឹត្យ។

វិធាននិងនីតិវិធីនៃការគ្រប់គ្រងនិងការប្រើប្រាស់មូលនិធិតាមវិស័យ ត្រូវកំណត់ដោយប្រកាសអនុរក្រសួងរវាង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួង ឬប្រធានស្ថាប័នសាមី។

ផ្នែកទី ៧

លិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ

មាត្រា ៤៤ .-

រាល់ការបង្កើត ការកែប្រែ ឬការរំលាយលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ឬការផ្ទេរមួយផ្នែក ឬ ទាំងស្រុងនូវសិទ្ធិនិងកាតព្វកិច្ច ដូចមានកំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ត្រូវទទួលការ ពិនិត្យនិងឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ការបង្កើត ការកែប្រែ ឬការរំលាយលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ឬការផ្ទេរមួយផ្នែក ឬ ទាំងស្រុងនូវសិទ្ធិនិងកាតព្វកិច្ច ដូចមានកំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ក្នុងករណីមិនបាន ទទួលការឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវចាត់ទុកជាមោឃៈ។

លិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ត្រូវតម្កល់ទុកនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចធ្វើប្រតិបត្តិកម្មសិទ្ធិអំណាចក្នុងការចុះហត្ថលេខាលើលិខិតគតិយុត្ត បង្កើតចំណូលមិនមែនសារពើពន្ធនានាទៅឱ្យតំណាងឬមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដោយអនុលោមតាម វិធាននិងនីតិវិធីជាធរមាន។



28

មាត្រា ៤៥ .-

លិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធពាក់ព័ន្ធនឹងការជួលទ្រព្យសម្បត្តិរដ្ឋ សម្បទានធនធានធម្មជាតិ និងសម្បទានសេវាសាធារណៈ ក្រោមរូបភាពជាគម្រោងវិនិយោគ គម្រោងសម្បទាន និងគម្រោងអភិវឌ្ឍន៍ អាចជា កម្មវត្ថុនៃការបង្កើតសិទ្ធិដល់អ្នកជួល ឬសម្បទានិក ឬវិនិយោគិន ឬអ្នកអភិវឌ្ឍ ក្នុងការផ្ទេរមួយផ្នែក ឬទាំងស្រុងនូវ សិទ្ធិនិងកាតព្វកិច្ច ដូចមានកំណត់ក្នុងលិខិតគតិយុត្តនោះទៅឱ្យតតិយជន ក្នុងរយៈពេលមិនលើសពីរយៈពេលដែល មានកំណត់ក្នុងលិខិតគតិយុត្តទាំងនោះ បន្ទាប់ពីមានការពិនិត្យនិងឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ត្រូវបង់កម្រៃនៃការផ្ទេរសិទ្ធិលើលិខិតគតិយុត្ត ឬកម្រៃនៃការផ្ទេរគម្រោង ចូលថវិកាជាតិ។

វិធាននិងនីតិវិធីលម្អិត និងការកំណត់កម្រៃនៃការផ្ទេរមួយផ្នែកឬទាំងស្រុង នូវសិទ្ធិនិងកាតព្វកិច្ច ដូចមាន កំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។

មាត្រា ៤៦ .-

ភាគីរដ្ឋ មានសិទ្ធិរំលាយលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធមុនពេលកំណត់ ក្នុងករណីណាមួយ ដូចខាងក្រោម៖

១- ខកខានក្នុងការបង់ចំណូលជូនរដ្ឋគ្រប់ចំនួនក្រោយឥណ្ឌាប្រតិទានយ៉ាងយូរបំផុត ១៨០ ថ្ងៃ ក្នុងករណីមិន មានប្រធានសក្តិកើតមានឡើង។

២- ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

៣- តម្រូវការក្នុងការបម្រើប្រយោជន៍សាធារណៈ តាមការសម្រេចរបស់រាជរដ្ឋាភិបាល។

៤- បរិបូណ៌ឬបន្តិចបន្តួច ត្រូវបានប្រកាសក្រោយធនឬអសាធនភាព ដោយអនុលោមតាមច្បាប់ជាធរមាន។

លក្ខខណ្ឌដូចមានចែងក្នុងមាត្រានេះ ជាវិធានអប្បបរមាដែលភាគីអាចព្រមព្រៀងកំណត់នូវលក្ខខណ្ឌបន្ថែម ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជា ធរមាន។

ជំពូកទី ៣
ស្ថាប័នមានសមត្ថកិច្ច
ផ្នែកទី ១
ស្ថាប័នមានសមត្ថកិច្ចថ្នាក់ជាតិ

មាត្រា ៤៧ .-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការជូនរាជរដ្ឋាភិបាលលើរាល់ប្រតិបត្តិការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ វាយតម្លៃការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ រួមបញ្ចូលទាំងការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងចាត់វិធានការតឹងទារបំណុលមិនមែនសារពើពន្ធទាំងអស់របស់ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងការបំពេញមុខងារនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានតួនាទីនិងភារកិច្ច ដូចតទៅ៖

- ១- បង្កើតប្រព័ន្ធបង់ប្រាក់ចំណូលមិនមែនសារពើពន្ធនឹងការគ្រប់គ្រង ការតាមដាន និងការត្រួតពិនិត្យការប្រមូលចំណូល មិនមែនសារពើពន្ធ
- ២- បង្កើតប្រព័ន្ធបង់ប្រាក់ចំណូលមិនមែនសារពើពន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- ៣- ជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងចំណូលមិនមែនសារពើពន្ធ



- ជំរុញការកៀរគរ ការកត់ត្រា និងការត្រួតពិនិត្យចំណូលមិនមែនសារពើពន្ធគ្រប់មុខសញ្ញាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ
- ដឹកនាំការតឹងទារនិងការដោះស្រាយបំណុលមិនមែនសារពើពន្ធ
- គ្រប់គ្រង តាមដាន និងត្រួតពិនិត្យការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ
- ត្រួតពិនិត្យនិងវាយតម្លៃភាពត្រឹមត្រូវនៃរបាយការណ៍ស្តីពីការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ អនុលោមតាមបទប្បញ្ញត្តិគតិយុត្តជាធរមាន
- រៀបចំរបាយការណ៍ស្តីពីការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធប្រចាំឆ្នាំ និងលើកសំណើដំណោះស្រាយលើបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងគណនេយ្យភាពនិងបូរណភាពនៃការរៀបចំរបាយការណ៍ស្តីពីការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ពិនិត្យនិងសម្រេចលើការកែសម្រួលចំណូលមិនមែនសារពើពន្ធ ឬលើកសំណើជូននាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេច
- រៀបចំសំណើវិធានការលើកទឹកចិត្តឬសំណើវិធានការរឹតត្បិត ពាក់ព័ន្ធនឹងការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ត្រួតពិនិត្យនិងធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការប្រមូលចំណូលមិនមែនសារពើពន្ធ របស់ក្រសួង ស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ
- ដឹកនាំដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការប្រមូលចំណូលមិនមែនសារពើពន្ធ ដោយរាយការណ៍ជូននាយករដ្ឋមន្ត្រី។

មាត្រា ៤៨ .-


ក្រសួង ស្ថាប័នដែលប្រមូលចំណូលមិនមែនសារពើពន្ធ បំពេញភារកិច្ចក្នុងការគ្រប់គ្រងនិងប្រមូលចំណូលមិនមែនសារពើពន្ធ ដូចតទៅ៖

- រៀបចំគម្រោងចំណូលថវិកាប្រចាំឆ្នាំ សម្រាប់ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ
- ដឹកនាំនិងគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន
- អនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន
- កៀរគរ កត់ត្រាចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទដែលប្រមូលបាន
- ចាត់វិធានការលើបំណុលមិនមែនសារពើពន្ធ ដែលត្រូវតឹងទារ
- រៀបចំរបាយការណ៍ស្តីពីការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
- ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការប្រមូលចំណូលមិនមែនសារពើពន្ធស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន និងស្នើសុំវិធានការដោះស្រាយពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងករណីពុំអាចដោះស្រាយបាន។

មាត្រា ៤៩ .-

ក្រសួង ស្ថាប័នដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវបង្កើតគណៈកម្មការ អនុគណៈកម្មការ ឬក្រុមការងារតាមតំបន់ ដើម្បីបំពេញមុខងារជាសេនាធិការ ក្នុងការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធឱ្យបានប្រសើរឡើង ដែលប្រមូលចំណូលមិនមែនសារពើពន្ធនីមួយៗ។

ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការ អនុគណៈកម្មការ ឬក្រុមការងារនេះ ត្រូវកំណត់ដោយលិខិតបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។



ផ្នែកទី២
ស្ថាប័នមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ

មាត្រា ៥០ .-

រដ្ឋបាលថ្នាក់ក្រោមជាតិ បំពេញមុខងារគ្រប់គ្រងនិងប្រមូលចំណូលមិនមែនសារពើពន្ធ នៅថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ ក្នុងការ បំពេញមុខងារនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ មានតួនាទីនិងភារកិច្ចដូចតទៅ៖

- រៀបចំគម្រោងចំណូលថវិកាប្រចាំឆ្នាំសម្រាប់ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ
- ដឹកនាំនិងគ្រប់គ្រងការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិនិង មន្ទីរជំនាញនៃរាជធានី ខេត្ត
- ជំរុញការកៀរគរនិងការកត់ត្រានូវគ្រប់មុខសញ្ញាចំណូលមិនមែនសារពើពន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញនៃរាជធានី ខេត្ត
- ចូលរួមដឹកនាំតឹងទារបំណុលមិនមែនសារពើពន្ធ នៅរាជធានី ខេត្ត
- រៀបចំនិងបូកសរុបរបាយការណ៍ស្តីពីការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ របស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងមន្ទីរជំនាញនៃរាជធានី ខេត្ត
- ពិនិត្យនិងសម្រេចលើរបាយការណ៍ស្តីពីការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងមន្ទីរជំនាញនៃរាជធានី ខេត្ត ដើម្បីបញ្ជូនមកក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការប្រមូលចំណូលមិនមែនសារពើពន្ធស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន និងស្នើសុំ វិធានការដោះស្រាយពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងករណីពុំអាច ដោះស្រាយបាន។

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ជាតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា ៥១ .-

ក្នុងករណីចាំបាច់ រដ្ឋបាលថ្នាក់ក្រោមជាតិ អាចបង្កើតគណៈកម្មការ ឬក្រុមការងារ ជាសេនាធិការ ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធ និងការតឹងទារបំណុលមិនមែនសារពើពន្ធ។ ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការឬក្រុមការងារនេះ ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្ត ដោយឡែក។

ផ្នែកទី៣
កិច្ចសហការអន្តរស្ថាប័ន

មាត្រា ៥២ .-

ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវសហការជាមួយ រដ្ឋបាលសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចខាងក្រោម៖
រដ្ឋបាលសារពើពន្ធ និងទិន្នន័យទាំងឡាយពាក់ព័ន្ធនឹងការអនុវត្តចំណូលមិនមែនសារពើពន្ធ



- រៀបចំផែនការយុទ្ធសាស្ត្រនានាពាក់ព័ន្ធនឹងចំណូលមិនមែនសារពើពន្ធ
- គ្រោង កៀរគរ ប្រមូល បង់ និងបែងចែកចំណូលមិនមែនសារពើពន្ធ
- តឹងទារបំណុលមិនមែនសារពើពន្ធ
- ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តការប្រមូលចំណូល
- ពិនិត្យលទ្ធភាពស្វែងរកប្រភពចំណូលមិនមែនសារពើពន្ធច្រើ
- ស៊ើបអង្កេតកំណត់តម្លៃនៃគ្រប់ប្រភេទចំណូលមិនមែនសារពើពន្ធក្នុងករណីចាំបាច់ ស្របទៅតាមស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ច ទីផ្សារ និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា។

វិធាននិងនីតិវិធីនៃការស៊ើបអង្កេតកំណត់តម្លៃតាមប្រភេទចំណូលមិនមែនសារពើពន្ធ ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ជំពូកទី៤

ការប្រមូលចំណូលមិនមែនសារពើពន្ធ

ផ្នែកទី១

ការរៀបចំគម្រោងចំណូលមិនមែនសារពើពន្ធ

មាត្រា៥៣ .-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវរៀបចំគម្រោងចំណូលមិនមែនសារពើពន្ធនៃសាមីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ទៅតាមចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាចំណូលថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុលោមតាមវិធាននិងនីតិវិធីហិរញ្ញវត្ថុជាធរមាន។

មាត្រា៥៤ .-

វិធាននិងនីតិវិធីនៃការរៀបចំគម្រោងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវកំណត់ដោយអនុក្រឹត្យ។

ផ្នែកទី២

ការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ

មាត្រា៥៥ .-

ចំណូលមិនមែនសារពើពន្ធត្រូវបានប្រមូល ដើម្បីជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ជាតិនិងថវិកាថ្នាក់ក្រោមជាតិ។ ការបែងចែកចំណូលមិនមែនសារពើពន្ធ ដើម្បីជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ជាតិនិងថវិកាថ្នាក់ក្រោមជាតិ ត្រូវអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

មាត្រា៥៦ .-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ ដែលមានកំណត់ជាអាទិ៍ ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ប្រកាសអនុវត្តការងារនិងការផ្តល់សេវាសាធារណៈនិងការពិន័យជាប្រាក់ សេចក្តីសម្រេចស្ថាពររបស់ស្ថាប័នតុលាការ ឬលិខិតអនុញ្ញាតពីក្រុមប្រឹក្សាភិបាលក្រុងខេត្ត ដោយត្រូវធ្វើការកត់ត្រា តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការប្រមូលចំណូលមិនមែនសារពើពន្ធនៃសាមីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។



(Handwritten signature)

មាត្រា ៥៧ .-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវបង់ចំណូលដែលប្រមូលបានចូលថវិកាជាតិ ទៅតាមវិធាននិងនីតិវិធីហិរញ្ញវត្ថុជាធរមាន ដោយមិនអនុញ្ញាតឱ្យដកចំណូលនេះ ទៅកាត់កងដោយត្រង់ជាមួយចំណាយ ឬរក្សាទុកសាច់ប្រាក់ ឬមូលប្បទានបត្រនៅក្នុងបេឡារដ្ឋទេយ្យករចំណូល លើសពីចំនួនដែលបានអនុញ្ញាតដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬនាយករដ្ឋមន្ត្រី និង/ឬដែលបានកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានឡើយ។

មាត្រា ៥៨ .-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវបង់ចំណូលមិនមែនសារពើពន្ធដែលប្រមូល ឬទទួលបាន ចូលថវិកាជាតិដោយគោរពតាមគោលការណ៍ ដូចខាងក្រោម៖

- បង់ចូលគណនីទោលរបស់រដ្ឋាការឬធនាគារដែក
- បង់តាមរយៈរដ្ឋទេយ្យករចំណូលឬភ្នាក់ងារប្រមូលចំណូល។

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវរៀបចំសលាកបត្របង់ចំណូលថវិកា ដែលជាសក្ខីបត្រមូលដ្ឋាននៃការបង់ចំណូលរបស់ខ្លួនសម្រាប់គណនេយ្យករសាធារណៈ ដោយអនុលោមតាមវិធាននិងនីតិវិធី ដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន និង/ឬដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា ៥៩ .-

វិធាននិងនីតិវិធីនៃការប្រមូលចំណូលនិងការបង់ចំណូលមិនមែនសារពើពន្ធ ត្រូវកំណត់ដោយអនុក្រឹត្យ។

ផ្នែកទី ៣

ការកាត់ត្រា ការតាមដាន និងការធ្វើរបាយការណ៍

មាត្រា ៦០ .-


ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវរៀបចំបូកសរុបរបាយការណ៍ស្តីពីការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ នៅគ្រប់អង្គភាពក្រោមឱវាទរបស់សាមីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ដោយអនុលោមតាមវិធាននិងនីតិវិធីដែលមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

មាត្រា ៦១ .-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវធ្វើការកាត់ត្រាតាមដានស្តីពីការអនុវត្តការប្រមូលចំណូល និងធ្វើរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ស្តីពីស្ថានភាពនៃការអនុវត្តការប្រមូលចំណូល ធ្វើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានទៀងទាត់ ដោយអនុលោមតាមកាលបរិច្ឆេទ និងនីតិវិធីដែលមានកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវទទួលខុសត្រូវលើការកាត់ត្រាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ និងកាន់កាប់បញ្ជីកាត់ត្រាប្រតិបត្តិការប្រមូលចំណូលមិនមែនសារពើពន្ធដោយអនុលោមតាមវិធាននិងនីតិវិធីហិរញ្ញវត្ថុជាធរមាន។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងនីតិវិធីនៃការកាត់ត្រា ការតាមដាន និងការធ្វើរបាយការណ៍ ត្រូវកំណត់ដោយអនុក្រឹត្យ។



[Handwritten signature]

មាត្រា ៦២ .-

នៅរៀងរាល់ដំណាច់ឆ្នាំ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវធ្វើការបូកសរុប និងផ្គូផ្គងលទ្ធផលនៃការអនុវត្តការប្រមូលចំណូលប្រចាំឆ្នាំរបស់ខ្លួន ព្រមទាំងធ្វើរបាយការណ៍ វិភាគលទ្ធផលនៃការអនុវត្តការប្រមូលចំណូលប្រចាំឆ្នាំនោះ ដោយអនុលោមតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន។

វិធាននិងនីតិវិធីនៃការធ្វើរបាយការណ៍វិភាគលទ្ធផលនៃការអនុវត្តការប្រមូលចំណូលប្រចាំឆ្នាំ ត្រូវកំណត់ដោយ អនុក្រឹត្យ។

មាត្រា ៦៣ .-

របាយការណ៍វិភាគលទ្ធផលនៃការអនុវត្តការប្រមូលចំណូលប្រចាំឆ្នាំ ត្រូវធ្វើជាមូលដ្ឋាននៃកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងនៃឆ្នាំនីមួយៗ។

ផ្នែកទី៤

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

មាត្រា ៦៤ .-

ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធទាំងក្នុងនិងក្រៅប្រទេសដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ជាកម្មវត្ថុនៃការធ្វើទំនើបកម្មតាមរយៈ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីពង្រឹងយន្តការប្រមូល កត់ត្រា និងតាមដានចំណូលនិងបំណុលមិនមែនសារពើពន្ធ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធភាព និងគណនេយ្យភាព។

មាត្រា ៦៥ .-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាស្ថាប័ននិម្មាបនករ ក្នុងការបង្កើត ការគ្រប់គ្រង និងការដឹកនាំអនុវត្តប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។


មាត្រា ៦៦ .-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវចូលរួមអនុវត្ត ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយ ស្រប ទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវរៀបចំបង្កើតលេខ អត្តសញ្ញាណចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទដោយលម្អិតតាមមុខចំណូលនីមួយៗ តាមការណែនាំ ការពិនិត្យ និងការសម្រេចអំពីអនុលោមភាព ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា ៦៧ .-

រាល់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលបង្កើតឡើងដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹង ការប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវមានការចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាអំពីការធ្វើសន្ទនា កម្មវត្ថុនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធានាឱ្យមានប្រសិទ្ធភាពនៃការប្រមូលចំណូលមិនមែនសារពើពន្ធនេះតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា។



Handwritten signature or mark.

មាត្រា ៦៨ .-

វិធាននិងនីតិវិធីនៃការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ជំពូកទី ៥

បំណុលមិនមែនសារពើពន្ធ

មាត្រា ៦៩ .-

បំណុលមិនមែនសារពើពន្ធ ជាចំនួនទឹកប្រាក់ នៃចំណូលមិនមែនសារពើពន្ធ ដែលបុគ្គលជាប់កាតព្វកិច្ចត្រូវបង់ខកខានក្នុងការបំពេញកាតព្វកិច្ចបង់ចំណូល ក្នុងរយៈពេលនិងលក្ខខណ្ឌដែលបានកំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ឬបង្កាន់ដៃបង់ប្រាក់ពិន័យ ឬសេចក្តីសម្រេចរបស់តុលាការមានសមត្ថកិច្ច ឬច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

សមាសភាគនៃបំណុលមិនមែនសារពើពន្ធ មានជាអាទិ៍ ចំនួនទឹកប្រាក់ដែលបុគ្គលជាប់កាតព្វកិច្ចត្រូវបង់ ខកខានក្នុងការបំពេញកាតព្វកិច្ចបង់ចំណូល ការប្រាក់ ប្រាក់ពិន័យ។

មាត្រា ៧០ .-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវត្រួតពិនិត្យតាមដានជាប្រចាំ លើកាតព្វកិច្ចបង់ចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ ដែលមានកំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ។

ក្នុងករណីដែលបុគ្គលជាប់កាតព្វកិច្ចត្រូវបង់មិនបានអនុវត្តកាតព្វកិច្ចបង់ចំណូលរបស់ខ្លួននៅឥណ្ឌាប្រតិទានដែលមានចែងក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ព្រមទាំងច្បាប់និងលិខិតបទដ្ឋានគតិយុត្តដទៃទៀត ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវចាត់ទុកជាបំណុលមិនមែនសារពើពន្ធ និងត្រូវចាត់វិធានការលើបំណុលមិនមែនសារពើពន្ធ។

មាត្រា ៧១ .-

ក្នុងករណីដែលបំណុលមិនមែនសារពើពន្ធ មិនអាចប្រមូលបានដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ បំណុលនោះត្រូវអនុវត្តវិធានការតឹងទាប តាមរយៈយន្តការក្រុមការងារអន្តរក្រសួងតឹងទាបបំណុលមិនមែនសារពើពន្ធដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា ៧២ .-

បំណុលមិនមែនសារពើពន្ធ អាចជាកម្មវត្ថុនៃការជម្រះបញ្ជី ក្នុងករណីដូចខាងក្រោម៖

- កូនបំណុលជានីតិបុគ្គលដែលបានចុះបញ្ជីពាណិជ្ជកម្ម ត្រូវបានប្រកាសក្ស័យធន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន

កូនបំណុលត្រូវបានពិនិត្យនិងវាយតម្លៃអំពីអសាធារណភាព ដោយក្រុមការងារអន្តរក្រសួងតឹងទាបបំណុលមិនមែនសារពើពន្ធ

បំណុលបាត់ខ្លួន ឬអវត្តមាន ឬទទួលមរណភាពដោយគ្មានសិទ្ធិវេនឬសន្តតិជន ដោយមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច



- កូនបំណុលបានទូទាត់សងនូវបំណុលដែលជំពាក់គ្រប់ចំនួន និងចប់សព្វគ្រប់
- បំណុលដែលបាត់សាវតារនិងត្រូវបានវាយតម្លៃដោយក្រុមការងារអន្តរក្រសួងតឹងទារបំណុលមិនមែនសារពើពន្ធ
- បំណុលដែលត្រូវបានកំណត់ជាកម្មវត្ថុនៃការជម្រះបញ្ជីដោយលិខិតបទដ្ឋានគតិយុត្តជាធរមាន ឬដោយការសម្រេចរបស់រាជរដ្ឋាភិបាល។

មាត្រា ៧៣ .-

ការជម្រះបញ្ជីបំណុលមិនមែនសារពើពន្ធ ពុំមានអានុភាពគតិយុត្តធ្វើឱ្យថ្លោះសិទ្ធិរបស់រដ្ឋ ក្នុងការតឹងទារបំណុលមិនមែនសារពើពន្ធឡើយ ក្នុងករណីពិនិត្យឃើញថា៖

- កូនបំណុលដែលបានបញ្ជាក់អសាធនភាព មានសាធនភាពឡើងវិញ ឬ
- កូនបំណុលដែលបានបាត់ខ្លួន ឬអវត្តមាន បានបង្ហាញខ្លួន ឬមានវត្តមានវិញ ឬ
- កូនបំណុលដែលបានបញ្ជាក់ថាគ្មានសិទ្ធិវន្ត ឬគ្មានសន្តតិជន ត្រូវបានរកឃើញថាមានសិទ្ធិវន្តឬមានសន្តតិជនវិញ។

មាត្រា ៧៤ .-

វិធាននិងនីតិវិធីនៃការតឹងទារ និងការជម្រះបញ្ជីនៃបំណុលមិនមែនសារពើពន្ធ ត្រូវកំណត់ដោយអនុក្រឹត្យ។

ជំពូកទី ៦

ការដោះស្រាយវិវាទ

មាត្រា ៧៥ .-

រៀបរយនៃមានកំណត់នៅក្នុងច្បាប់ឬលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធដទៃទៀត ក្នុងករណីមិនពេញចិត្តទៅនឹងការកំណត់តម្លៃ និង/ឬកិច្ចប្រតិបត្តិការនៃការប្រមូលចំណូលមិនមែនសារពើពន្ធដែលខុសទិសដៅ ឬផ្ទុយនឹងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាននោះ បុគ្គលដែលទទួលសេវាសាធារណៈ និងបុគ្គលដែលជាភាគីនៃលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ មានសិទ្ធិប្តឹងតវ៉ាដោយគ្រងទៅប្រធានស្ថាប័ននៃក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ ឬតាមរយៈយន្តការដែលក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិបានបង្កើតសម្រាប់ទទួលពាក្យបណ្តឹង និងដោះស្រាយវិវាទពាក់ព័ន្ធនឹងការប្រមូលចំណូលមិនមែនសារពើពន្ធ ឬប្តឹងតវ៉ាទៅក្រសួង ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ។

មាត្រា ៧៦ .-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចបង្កើតក្រុមការងារឬគណៈកម្មការអន្តរក្រសួង ស្ថាប័ន ដើម្បីរៀបចំយន្តការដោះស្រាយវិវាទពាក់ព័ន្ធនឹងការកំណត់តម្លៃ និង/ឬកិច្ចប្រតិបត្តិការនៃការប្រមូលចំណូលមិនមែនសារពើពន្ធ។



នីតិវិធីនៃការទទួល ការពិនិត្យ និងការដោះស្រាយវិវាទ ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្ត

ជំពូកទី៧

អធិការកិច្ចនិងសវនកម្ម

មាត្រា៧៨ .-

ការអនុវត្តការប្រមូលចំណូលនិងការតឹងទារបំណុលមិនមែនសារពើពន្ធ ព្រមទាំងការលើកទឹកចិត្តនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវទទួលរងអធិការកិច្ចហិរញ្ញវត្ថុដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង/ឬអធិការកិច្ច និង/ឬសវនកម្មដោយក្រសួង ស្ថាប័នមានសមត្ថកិច្ច ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា៧៩ .-

ក្នុងករណីសង្ស័យណាមួយ ដើម្បីត្រួតពិនិត្យតាមដានលើការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ ការតឹងទារបំណុលមិនមែនសារពើពន្ធ ព្រមទាំងការជម្រះបញ្ជីបំណុលមិនមែនសារពើពន្ធនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវចាត់វិធានការណាមួយ ដូចខាងក្រោម៖

- ស្នើសាមីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ ឱ្យធ្វើសវនកម្មផ្ទៃក្នុង ឬអធិការកិច្ចដោយឡែក
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើសាមីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ
- ស្នើក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ធ្វើអធិការកិច្ចលើក្រសួង ស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ។

ជំពូកទី៨

ការត្រួតពិនិត្យនិងការវាយតម្លៃ

មាត្រា៨០ .-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវចាត់វិធានការត្រួតពិនិត្យនិងវាយតម្លៃជាប្រចាំ លើការប្រមូលចំណូលនិងការតឹងទារបំណុលមិនមែនសារពើពន្ធនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ។

មាត្រា៨១ .-

ត្រូវបានបង្កើតគណៈកម្មាធិការអន្តរក្រសួង ស្ថាប័នមួយ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការប្រមូលនិងការកៀរគរចំណូលមិនមែនសារពើពន្ធរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវប្រើប្រាស់លទ្ធផលនៃការប្រតិបត្តិការនេះ ត្រូវកំណត់ដោយអនុក្រឹត្យ។



ជំពូកទី៩
ការលើកទឹកចិត្តនិងការដាក់ទណ្ឌកម្ម
ផ្នែកទី១
ការលើកទឹកចិត្ត

មាត្រា ៨២ .-

ត្រូវបានផ្តល់ការលើកទឹកចិត្តចំពោះក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ និងអ្នករាជការសាធារណៈ ដែលមានស្នាដៃក្នុងការប្រមូលចំណូលនិងការតឹងទារបំណុលមិនមែនសារពើពន្ធប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសក្តិសិទ្ធភាព។

មាត្រា ៨៣ .-

- ការពិនិត្យ ការវាយតម្លៃ និងការផ្តល់ការលើកទឹកចិត្ត ត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យជាសារវន្ត ដូចខាងក្រោម៖
- ការរកឃើញនិងការប្រមូលចំណូលបានពីប្រភពចំណូលថ្មី
 - លទ្ធផលនៃការអនុវត្តចំណូលប្រចាំឆ្នាំសម្រេចបានលើសដែនការ
 - ការប្រមូលចំណូលដែលស្ថិតនៅទីតាំងឆ្ងាយ ដាច់ស្រយាល និងស្ថានភាពលំបាកនៃគមនាគមន៍
 - ការប្រមូលចំណូលធ្វើឡើងនៅថ្ងៃឈប់សម្រាកឬថ្ងៃបុណ្យជាតិ
 - ការប្រមូលចំណូលដែលមានហានិភ័យដល់សុខភាពនិងសុវត្ថិភាពការងារ
 - ការតឹងទារបំណុល ទទួលបានលទ្ធផលតាមរយៈការខិតខំប្រឹងប្រែងចាត់វិធានការ និងសកម្មអនុវត្តការតឹងទារបំណុល។

មាត្រា ៨៤ .-

វិធាននិងនីតិវិធីនៃការពិនិត្យ ការវាយតម្លៃ និងផ្តល់ការលើកទឹកចិត្ត ត្រូវកំណត់ដោយអនុក្រឹត្យ។

ផ្នែកទី២
ការដាក់ទណ្ឌកម្ម

មាត្រា ៨៥ .-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ដែលមិនគោរព ឬមិនអនុវត្តតាមបញ្ញត្តិនៃច្បាប់នេះ និង/ឬលិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធអាចជាកម្មវត្ថុនៃការអនុវត្តវិធានការរឹតត្បិតផ្សេងៗ។

វិធាននិងនីតិវិធី នៃការអនុវត្តវិធានការរឹតត្បិត ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា ៨៦ .-

អ្នករាជការសាធារណៈដែលត្រូវបានរកឃើញថាមិនគោរពតាមបទប្បញ្ញត្តិនៃច្បាប់នេះ និងលិខិតបទដ្ឋានគតិយុត្តជាធរមានដទៃទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងការអនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួន ត្រូវទទួលរងនូវទណ្ឌកម្មខាងវិន័យ ស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោមនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានដទៃទៀត ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌនិងការទោសទៅលើក្រសួងរដ្ឋប្បវេណីដទៃទៀតឡើយ។

ក្រសួងរដ្ឋប្បវេណីដែលកំហុសរបស់អ្នករាជការសាធារណៈនោះ បានធ្វើឱ្យមានការបាត់បង់ប្រាក់កាសសាធារណៈ ឬប្រាក់ប្រចាំថ្ងៃមិនមែនសារពើពន្ធ នោះតម្លៃនៃការបាត់បង់ឬការខូចខាត រួមទាំងការប្រាក់លើតម្លៃបាត់បង់ឬខូចខាតនេះ ត្រូវដាក់ទណ្ឌលើអ្នករាជការសាធារណៈនោះ ដែលត្រូវសងនិងបង់ចូលថវិការដ្ឋវិញ។



[Handwritten signature]

មាត្រា ៨៧ .-

រូបវន្តបុគ្គលឬនីតិបុគ្គលឯកជនដែលជាភាគីនៃលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ជាមួយរដ្ឋ ទាំងឡាយណា ដែលមិនគោរពតាមលក្ខខណ្ឌដែលមានចែងក្នុងលិខិតគតិយុត្តត្រូវទទួលរងការពិន័យឬការចាត់វិធានការ រដ្ឋបាល ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

មាត្រា ៨៨ .-

វិធាននៃការពិន័យនិងការដាក់ទណ្ឌកម្ម ដូចមានកំណត់នៅក្នុងច្បាប់នេះ ជាវិធានរួមនិងកម្រិតអប្បបរមា។

ក្នុងករណីដែលច្បាប់និងលិខិតបទដ្ឋានគតិយុត្តពិសេសដោយឡែក ព្រមទាំងលិខិតគតិយុត្តបង្កើតចំណូលមិន មែនសារពើពន្ធ បានកំណត់អំពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម ខ្ពស់ជាងវិធានកម្រិតអប្បបរមាដែលមានកំណត់ នៅក្នុងច្បាប់នេះ ត្រូវអនុវត្តតាមវិធានពិសេសនិងដោយឡែកដែលមានចែងក្នុងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ឬ លិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធនោះ។

ជំពូកទី ១០

ទោសប្បញ្ញត្តិ

មាត្រា ៨៩ .-

បុគ្គលឯកជនដែលមិនទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធ ហើយធ្វើការប្រមូលចំណូល មិនមែនសារពើពន្ធ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ៥០ ០០០ ០០០ (ហាសិបលាន)រៀល ទៅ ១០០ ០០០ ០០០ (មួយរយលាន)រៀល។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ទ្វេដង។

មាត្រា ៩០ .-

បុគ្គលឯកជនទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធ ដែលទៅប្រមូលចំណូលផ្សេងទៀត ដោយពុំបានអនុញ្ញាតដោយច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ឬលិខិតគតិយុត្តបង្កើតចំណូលមិនមែន សារពើពន្ធ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ៥០ ០០០ ០០០ (ហាសិបលាន)រៀល ទៅ ១០០ ០០០ ០០០ (មួយរយលាន)រៀល។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារនិងពិន័យជាប្រាក់ទ្វេដង។

មាត្រា ៩១ .-

អ្នកតំណាង ឬអ្នកទទួលបញ្ជា ឬអ្នកទទួលសិទ្ធិបន្តពីបុគ្គលឯកជនទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិន មែនសារពើពន្ធ ដែលទៅប្រមូលចំណូលផ្សេងទៀតដោយពុំបានអនុញ្ញាតដោយច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាធរមាន ឬលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ទៅ ១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន)រៀល ទៅ ៤ ០០០ ០០០ (បួនលាន)រៀល។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ទ្វេដង។



អ្នកតំណាង ឬអ្នកទទួលបញ្ជា ឬអ្នកទទួលសិទ្ធិបន្តពីបុគ្គលឯកជនទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិន មែនសារពើពន្ធ ដែលទៅប្រមូលចំណូលផ្សេងទៀតដោយពុំបានអនុញ្ញាតដោយច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ឬលិខិតគតិយុត្តបង្កើត ចំណូលមិនមែនសារពើពន្ធ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ទ្វេដង។

[Handwritten signature]

ចំណូលមិនមែនសារពើពន្ធ ដូចមានចែងក្នុងចំណុចទី១នៃមាត្រា៥៩២(និយមន័យនៃវិក្រម)និងផ្ដន្ទាទោសតាម
មាត្រា៥៩៣(ទោសដែលត្រូវអនុវត្ត)នៃក្រមព្រហ្មទណ្ឌ។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារនិងពិន័យជាប្រាក់ទ្វេដង។

មាត្រា៩៣ .-

បុគ្គលទាំងឡាយណាដែលរារាំងដោយចេតនានាំឱ្យរាំងស្ទះឬខកខានដល់ការចុះត្រួតពិនិត្យឬការបំពេញភារកិច្ច
ប្រមូលចំណូលមិនមែនសារពើពន្ធរបស់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ឬ
បុគ្គលឯកជនដែលទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធ នៅក្នុងឱកាសនៃការបំពេញមុខងារ
របស់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០(ពីរលាន)រៀល
ទៅ ៦ ០០០ ០០០(ប្រាំមួយលាន)រៀល។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារនិងពិន័យជាប្រាក់ទ្វេដង។

មាត្រា៩៤ .-

បុគ្គលឯកជនទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធ ឬអ្នកតំណាង ឬអ្នកទទួលបញ្ជា
ដែលទាមទារលើស ឬលោះលា ឬលើកលែងនូវចំនួនប្រាក់នៃចំណូលមិនមែនសារពើពន្ធដែលត្រូវប្រមូល ដោយបាន
កំណត់ក្នុងច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ឬលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ត្រូវផ្ដន្ទា
ទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ៤០ ០០០ ០០០ (សែសិបលាន)រៀល ទៅ
៨០ ០០០ ០០០ (ប្រាំសិបលាន)រៀល។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារនិងពិន័យជាប្រាក់ទ្វេដង។

មាត្រា៩៥ .-

អ្នករាជការសាធារណៈឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតដែលលោះលា ឬលើកលែង
ដោយខុសច្បាប់នូវចំនួនប្រាក់ឬប្រភេទចំណូលមិនមែនសារពើពន្ធដែលត្រូវប្រមូលដោយបានកំណត់ក្នុងច្បាប់ លិខិត
បទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ឬលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី
២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០(បួនលាន)រៀល ទៅ ១០ ០០០ ០០០(ដប់លាន)រៀល។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារនិងពិន័យជាប្រាក់ទ្វេដង។

មាត្រា៩៦ .-

នីតិបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៤២
(ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល)នៃក្រមព្រហ្មទណ្ឌចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៨៩ មាត្រា៩០
មាត្រា៩១ មាត្រា៩៣ និងមាត្រា៩៤ នៃច្បាប់នេះ។

នីតិបុគ្គលត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ទ្វេដង នៃចំនួនទឹកប្រាក់ពិន័យដែលមានចែងក្នុងមាត្រា៨៩ មាត្រា៩០
មាត្រា៩១ មាត្រា៩៣ និងមាត្រា៩៤ នៃច្បាប់នេះ ព្រមទាំងទោសបន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា១៦៨
(ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។

មាត្រា៩៧ .-

បុគ្គលទាំងឡាយណាដែលរារាំងដោយចេតនានាំឱ្យរាំងស្ទះឬខកខានដល់ការចុះត្រួតពិនិត្យឬការបំពេញភារកិច្ច
ប្រមូលចំណូលមិនមែនសារពើពន្ធរបស់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ឬ
បុគ្គលឯកជនដែលទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធ ឬអ្នកតំណាង ឬអ្នកទទួលបញ្ជា ឬបុគ្គល
ណាមួយដែលទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធ ចំពោះបទល្មើសដែលមានចែងក្នុងជំពូកទី១០



Handwritten signature or mark.

នៃច្បាប់នេះ ជាបទល្មើសពុករលួយដែលត្រូវស្ថិតនៅក្រោមសមត្ថកិច្ចផ្តាច់មុខតែមួយគត់របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការស៊ើបអង្កេតនិងកសាងសំណុំរឿងពុករលួយទៅតុលាការ។

មាត្រា៩៨ .-

ការអនុវត្តបទប្បញ្ញត្តិនៃច្បាប់នេះ មិនរារាំងដល់ការអនុវត្តច្បាប់ព្រហ្មទណ្ឌដទៃទៀតទេ។

ជំពូកទី១១

អនុប្បញ្ញត្តិ

មាត្រា៩៩ .-

ក្នុងរយៈពេល ១(មួយ)ឆ្នាំ ក្រោយច្បាប់នេះចូលជាធរមាន លិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធដែលបានធ្វើឡើងមុនច្បាប់នេះចូលជាធរមាន ដែលពុំទទួលបានការឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវធ្វើនីត្យានុកូលកម្មឡើងវិញ តាមវិធាននិងនីតិវិធីដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្របតាមច្បាប់នេះ។ ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចពន្យាររយៈពេលនៃការធ្វើនីត្យានុកូលកម្មនេះបន្ថែមទៀត។

មាត្រា១០០ .-

ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធទាំងឡាយណា ដែលបានអនុវត្តមុនពេលច្បាប់នេះចូលជាធរមាន ត្រូវមានសុពលភាពអនុវត្តរហូតដល់មានច្បាប់ឬលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស ដោយអនុលោមតាមច្បាប់នេះ។

ជំពូកទី១២

អវសានប្បញ្ញត្តិ

មាត្រា១០១ .-

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។

ថ្ងៃព្រហស្បតិ៍ ៦កក្កដា ខែកញ្ញា ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២២

ពស. ៤៥០៧. ៥៥៧


ន សីហមុនី

នរោត្តម សីហមុនី

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ

សូមឡាយព្រះហស្តលេខា

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី




កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ឧបសម្ព័ន្ធនៃច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
សង្ហាតុក្រម

ក

កម្រៃសួយសារឬថ្លៃសួយសារ សំដៅដល់ចំណូលដែលរូបវន្តបុគ្គល ឬនីតិបុគ្គលធ្វើអាជីវកម្ម ឬទាញយកធនធានធម្មជាតិ ត្រូវបង់ជូនរដ្ឋតាមបរិមាណផលិត ឬទាញយកបាន ក្រៅពីបុព្វលាភនិងមូលនិធិផ្សេងៗ។

ក្រសួង ស្ថាប័នដែលប្រមូលចំណូលមិនមែនសារពើពន្ធ ឬក្រសួង ស្ថាប័ន សំដៅដល់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ ក្រុមហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ដែលបំពេញមុខងារគ្រប់គ្រងនិងប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ជាតិ។

គ

គណនេយ្យភាព សំដៅដល់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ឬអង្គភាពសាធារណៈប្រហាក់ប្រហែល និងបុគ្គលចំពោះមុខងារ និងភារកិច្ចដែលបានទទួលអនុវត្តតាមប្រព័ន្ធរបាយការណ៍។

ឃ

ចំណូលមិនមែនសារពើពន្ធ សំដៅដល់ចំណូលដែលទទួលបានមកពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ចំណូលពីសេវាសាធារណៈ ចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្ម រឿរលែងតែការពិន័យនិងការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធផ្សេងទៀត។


ចំណូលដុល សំដៅដល់ចំណូលទាំងឡាយដែលមិនទាន់កាត់កងចំណាយណាមួយ នៅក្នុងសកម្មភាពអាជីវកម្ម ឬតាមការកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមានដទៃទៀត។

ង

តម្លាភាព សំដៅដល់បរិយាកាសនៃការបើកទូលាយដល់ការចូលរួម ការតាមដាន ការពិនិត្យ និងការផ្តល់យោបល់គ្រប់ជ្រុងជ្រោយ ក៏ដូចជាការប្រកួតប្រជែងដោយសមធម៌ ដោយលក្ខណៈស្មើភាព និងយុត្តិធម៌។

ច

ទ្រព្យសម្បត្តិរដ្ឋ សំដៅដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ព្រមទាំងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត អាចហៅនិងសរសេរក្នុងទម្រង់ខ្លីបានជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត អាចហៅនិងសរសេរក្នុងទម្រង់ខ្លីបានជាទ្រព្យសម្បត្តិឯកជន។



បុគ្គលឯកជនទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធ សំដៅដល់បុគ្គលឯកជនដែលទទួលបាននីតិសម្បទាពីរដ្ឋតាមរយៈលិខិតបទដ្ឋានគតិយុត្ត និង/ឬលិខិតគតិយុត្តិបង្កើតចំណូលមិនមែនសារពើពន្ធ ដើម្បីទៅប្រមូលចំណូលមិនមែនសារពើពន្ធ ឬបុគ្គលដែលទទួលបានបន្តនូវសិទ្ធិនិងកាតព្វកិច្ចមួយផ្នែកឬទាំងស្រុងដោយស្របច្បាប់ ដូចបានកំណត់ក្នុងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង/ឬលិខិតគតិយុត្តិបង្កើតចំណូលមិនមែនសារពើពន្ធ ពីបុគ្គលឯកជនដែលទទួលបាននីតិសម្បទាពីរដ្ឋ ដើម្បីទៅប្រមូលចំណូលមិនមែនសារពើពន្ធ។

បុព្វលាភ សំដៅដល់ចំណូលដែលអ្នកកាន់អាជ្ញាបណ្ណលិខិតអនុញ្ញាត ត្រូវបង់ជូនរដ្ឋតាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវបានរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងគោលដៅរក្សានិរន្តរភាពបរិស្ថាននិងស្ថានធម្មជាតិឡើងវិញ។

ប្រសិទ្ធភាព សំដៅដល់កម្រិតឬសមត្ថភាពដែលសម្រេចបានជាលទ្ធផលតាមការគ្រោងទុក ឬតាមគោលបំណងនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ត

ភាគចំណែករបស់រដ្ឋ សំដៅដល់ចំណូលរបស់រដ្ឋដែលបានមកពីការបែងចែកតាមអត្រាពីផលនៃការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ប្រតិបត្តិការអាជីវកម្មរវាងរដ្ឋនិងឯកជន ផលបានពីសម្បទានទ្រព្យសម្បត្តិរដ្ឋ និងផលដទៃទៀតតាមការកំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ឬលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត។

ភាគលាភ សំដៅដល់ចំណែកទឹកប្រាក់ដែលបានពីការបែងចែកប្រាក់ចំណេញរបស់សហគ្រាសសាធារណៈនិងក្រុមហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងលក្ខន្តិកៈនៃការបង្កើតក្រុមហ៊ុន។

ឆ


លិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធឬលិខិតគតិយុត្ត សំដៅដល់កិច្ចសន្យា កិច្ចព្រមព្រៀងសៀវភៅបន្តក អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងលិខិតគតិយុត្តផ្សេងទៀត ដែលមានកម្មវត្ថុបង្កើតចំណូលមិនមែនសារពើពន្ធ ឬកំណត់អំពីកាតព្វកិច្ចហិរញ្ញវត្ថុសាធារណៈ។

លិខិតបទដ្ឋានគតិយុត្ត សំដៅដល់ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេចរាជរដ្ឋាភិបាល សភាចរាជរដ្ឋាភិបាល ប្រកាសក្រសួង ស្ថាប័ន សេចក្តីសម្រេចរបស់ក្រសួង ស្ថាប័ន និងសភាចរាជរបស់ក្រសួង ស្ថាប័ន។

លោះលា សំដៅដល់អំពើបន្ទុះបន្ទុយ។

ឈ

ធម្មនុញ្ញជាតិ សំដៅដល់ទ្រព្យសកម្មដែលអាចបំប្លែងទៅជាសាច់ប្រាក់បានឆាប់រហ័ស។
ស្ថានភាព សំដៅដល់ ស្ថានភាពនៃការអនុវត្តគោលការណ៍តែមួយជាលក្ខណៈប្រទាក់ក្រឡាគ្នា រវាងក្រសួងសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា។



សក្តិសិទ្ធិភាព សំដៅដល់ការប្រព្រឹត្តទៅ ឬការបំពេញការងារដែលសន្សំសំចៃចំណាយពេលវេលា។ ការប្រព្រឹត្តទៅឬការបំពេញការងារដែលខិតខំប្រឹងប្រែងតិចតួច តែទទួលបានលទ្ធផលគាប់ប្រសើរ។

សេវាសាធារណៈ សំដៅដល់រាល់សកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់របស់រដ្ឋ ដែលបំពេញការងារតាមផែនការសកម្មភាពរបស់ខ្លួន ឬធ្វើឡើងដោយផ្នែកឯកជន ឬសង្គមស៊ីវិលដែលទទួលបានសិទ្ធិនិងភារកិច្ចពីរដ្ឋ ដែលស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យរបស់រដ្ឋ ឬភ្នាក់ងាររដ្ឋក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ។

ស្ថាប័ននិម្មាបនករ សំដៅដល់ស្ថាប័នដែលមានសិទ្ធិនិងអំណាចក្នុងការផ្ដើម ដឹកនាំ រៀបចំ និងគ្រប់គ្រង។

សម្បទានសេវាសាធារណៈ សំដៅដល់ការប្រគល់សិទ្ធិរបស់រដ្ឋ ទៅឱ្យបុគ្គលឯកជនក្នុងការផ្គត់ផ្គង់សេវាសាធារណៈដោយផ្ទាល់ឬដោយប្រយោល ដើម្បីជាប្រយោជន៍សាធារណៈ តាមរយៈការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ឬតាមរយៈការផ្តល់សិទ្ធិជូនបុគ្គលឯកជនលើការធ្វើអាជីវកម្មលើទ្រព្យសម្បត្តិរដ្ឋ ឬលើសេវាសាធារណៈដែលពុំមែនជាសេវាអធិបតេយ្យរបស់រដ្ឋ។ សម្បទានសេវាសាធារណៈ ចែកចេញជាគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងសម្បទានគ្រប់គ្រងសេវាសាធារណៈ។

៥៥

អង្គភាពស្វ័យភាពហិរញ្ញវត្ថុ សំដៅដល់អង្គភាពស្វ័យភាពហិរញ្ញវត្ថុនៃនីតិបុគ្គលសាធារណៈ ដែលធ្វើអាជីវកម្មសេវាកម្ម មានលក្ខណៈពាណិជ្ជកម្ម និងមិនស្ថិតក្រោមទម្រង់នៃសហគ្រាសសាធារណៈ ឬគ្រឹះស្ថានសាធារណៈរដ្ឋបាលដោយសារទំហំអាជីវកម្ម សេវាកម្ម ឬកម្រិតដើមទុន ឬលក្ខណៈពិសេសនៃកិច្ចប្រតិបត្តិការរបស់ខ្លួន។

អតិរេកសាច់ប្រាក់ សំដៅដល់ខ្ទង់ចំណូលដែលនៅសល់ជាក់ស្តែង ក្រោយពេលដែលចំណូលគ្រប់ប្រភេទដែលទទួលបាន ដកចេញនូវចំណាយគ្រប់ប្រភេទដែលបានចំណាយរួច។

អសាធនភាព សំដៅដល់ភាពមិនអាចសងបំណុលទាំងអស់បាន តាមឥណ្ឌាប្រតិទាន។

អ្នកទទួលសិទ្ធិបន្តពីបុគ្គលឯកជនទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធ សំដៅដល់បុគ្គលដែលទទួលបានបន្តនូវសិទ្ធិនិងកាតព្វកិច្ចមួយផ្នែកឬទាំងស្រុង ពីបុគ្គលឯកជនទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធដោយពុំបានបំពេញនីតិវិធីជាធរមាន ដូចបានកំណត់ក្នុងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង/ឬលិខិតគតិយុត្តិបង្កើតចំណូលមិនមែនសារពើពន្ធ។

៥៦

ឥណ្ឌាប្រតិទាន សំដៅដល់កាលបរិច្ឆេទតម្រូវឱ្យបង់ប្រាក់។

